



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាយកដ្ឋានទូរស័ព្ទអន្តរជាតិ
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០០១

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៩៣៤ សហវ. ១២១

ប្រកាស

ស្តីពី

ការកំណត់ទូទៅ

ចំពោះប្រតិបត្តិការធានារ៉ាប់រង

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៦៩ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ណែនាំអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញការចាំបាច់នៃការងារគ្រប់គ្រង ។

ប្រការ ១-

នាយកដ្ឋានឧស្សាហកម្មរ៉ែ និងថាមពល

អនុលោមតាមមាត្រា ៤ នៃច្បាប់ស្តីពីការធានារ៉ាប់រង ប្រតិបត្តិការដែលអាចធ្វើអាជីវកម្មលើវិស័យ ធានារ៉ាប់រង នៅព្រះរាជាណាចក្រកម្ពុជារួមមាន ក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និង ជើងសាធានារ៉ាប់រង ។

ប្រការ ២-

ប្រតិបត្តិការធានារ៉ាប់រងទាំងអស់ មិនអាចធ្វើអាជីវកម្មលើវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រ កម្ពុជាបានទេប្រសិនបើ ៖

ក/ មិនមានអាជ្ញាប័ណ្ណ និងមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់សំរាប់ប្រភេទធានារ៉ាប់រងណា មួយ ឬទាំងពីរប្រភេទ ។

ខ/ មិនបានផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវលិខិត ឬឯកសារដែលបញ្ជាក់អះអាងថា បានដាក់ប្រាក់តំកល់ចំនួនស្មើ នឹង១០(ដប់)ភាគរយនៃដើមទុនចុះបញ្ជីនៅតុលាការជាតិនៃព្រះរាជាណា ចក្រកម្ពុជាទេ ។

គ/ មិនបានផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវលិខិត ឬឯកសារដែលបញ្ជាក់អះអាងថា បានរក្សាទុកទឹកប្រាក់ជាតិសាធារណៈមិនតិចជាង ៥០(ហាសិប)ភាគរយនៃដើមទុនចុះបញ្ជីនៅតុលាការ ជាតិ ការពាណិជ្ជណាមួយ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីតុលាការជាតិទេ ។

ប្រការ ៣-

ក្នុងករណីដែលបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយប្រកាសខ្លួនថាជាក្រុមហ៊ុនធានារ៉ាប់រងសំរាប់ ប្រភេទធានារ៉ាប់រងណាមួយ ប៉ុន្តែធាតុពិតបុគ្គល ឬក្រុមហ៊ុននោះមិនមានអាជ្ញាប័ណ្ណធានារ៉ាប់រង និង មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់សំរាប់ប្រភេទធានារ៉ាប់រងណាមួយទេ នោះនឹងត្រូវចោទប្រកាន់ពីបទ រំលោភច្បាប់ ហើយបុគ្គល ឬក្រុមហ៊ុននោះនឹងត្រូវផ្ដន្ទាទោស ដូចមានចែងនៅមាត្រា ៥៣ និងមាត្រា ៥៤នៃច្បាប់ស្តីពីការធានារ៉ាប់រង ។

ប្រការ ៤-

ក្រៅពីប្រតិបត្តិការធានារ៉ាប់រង ដែលបានចុះបញ្ជីត្រឹមត្រូវ និងមានការយល់ព្រមជាលាយលក្ខណ៍ អក្សរពីស្ថាប័នមានសមត្ថកិច្ចនោះ មិនអាចមានបុគ្គលណាម្នាក់សិទ្ធិប្រើប្រាស់ពាក្យ ធានារ៉ាប់រង ឬពាក្យណា ដែលក្លាយពីពាក្យនេះ ដែលបញ្ជាក់ថាបុគ្គលនោះ ប្រកបអាជីវកម្មធានារ៉ាប់រងដោយប្រើប្រាស់ ស្លាកយីហោឬសិទ្ធិប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ឬធ្វើការប្រកាសណាមួយនៅលើសេចក្តីជូន ដំណឹង ឬការផ្សាយពាណិជ្ជកម្មឡើយ ។

ប្រការ ៥-

នៅពេលណាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានហេតុផល និងប្រកាសអំពីគ្រប់គ្រងក្រុមហ៊ុន
ណាមួយធ្វើការដើរតួនាទីរ៉ាប់រងដោយគ្មានអាជ្ញាប័ណ្ណប្រើប្រាស់ច្បាប់ នៅក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ដែលបានធ្វើការប្រកាសដោយស្របច្បាប់ ដើម្បីឱ្យដើរតួនាទីរ៉ាប់រងក្រុមហ៊ុននោះ
ឬ កំពុងបំពានគោលការណ៍ណាមួយនៃច្បាប់ស្តីពីការធានារ៉ាប់រង ។

ប្រការ ៦-

នៅក្នុងរយៈពេលប្រាំមួយ (៦) ខែគិតចាប់ពីថ្ងៃបានទទួលអាជ្ញាប័ណ្ណ ប្រសិនបើសាមីក្រុមហ៊ុនធានា
រ៉ាប់រងមិនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មទៅតាមច្បាប់ដោយគ្មានមូលហេតុដែលអាចទទួលស្គាល់បានទេ
អាជ្ញាប័ណ្ណរបស់ខ្លួននឹងត្រូវអស់សុពលភាពដោយស្វ័យប្រវត្តិ ។

ប្រការ ៧-

កាលបើពិនិត្យឃើញថា ក្រុមហ៊ុនធានារ៉ាប់រងណាមួយស្ថិតនៅក្នុងស្ថានភាពមិនអាចផ្តល់ការធានា
គ្រប់គ្រាន់ចំពោះកិច្ចសន្យារបស់ខ្លួន ឬមិនអាចរ៉ាប់រងបាននូវទំហំហានិភ័យ ដែលនឹងអាចកើតឡើងទេ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការរំលឹកដាស់តឿនជាលាយលក្ខណ៍អក្សរ និងបង្គាប់ដាច់ខាតឱ្យ
សាមីក្រុមហ៊ុនធានារ៉ាប់រង កសាងកម្មវិធីហិរញ្ញវត្ថុច្បាស់លាស់សំរាប់ស្តារក្រុមហ៊ុនរបស់ខ្លួនឱ្យមាន
ប្រក្រតីភាពឡើងវិញ ។ ប្រសិនបើនៅតែគ្មានលទ្ធភាពស្តារបានតាមសេចក្តីបង្គាប់ដាច់ខាតខាងលើនេះ
ទេ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិហាមឃាត់ក្រុមហ៊ុនសាមីប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន នៅ
ព្រះរាជាណាចក្រកម្ពុជាបុគ្គលមានការដោះស្រាយបានជាស្ថាពរ ។

ប្រការ ៨-

អាជ្ញាប័ណ្ណដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង
អាចនឹងត្រូវដកហូតមកវិញបានគ្រប់ពេលវេលា កាលបើក្រុមហ៊ុនណាមួយនោះ ៖

- មិនអាចបំពេញគ្រប់គ្រាន់នូវលក្ខខណ្ឌដែលតម្រូវឱ្យអនុវត្តតាម
- មិនអាចធ្វើឱ្យបានសម្រេចក្នុងរយៈពេលដែលបានយល់ព្រមចំពោះវិធានការគ្រោងទុកទាំង
ឡាយ តាមកម្មវិធីកែតម្រូវឡើងវិញ
- ឬមួយមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរក្នុងការបំពេញកាតព្វកិច្ច ដែលតម្រូវដោយបទបញ្ជាជា
ធរមាន ។

ប្រការ ៩~

សាខាក្រុមហ៊ុនធានារ៉ាប់រងបរទេស ដែលកំពុងធ្វើអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជាមាន
កាតព្វកិច្ចផ្តល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាន់ពេល នូវព័ត៌មានសំខាន់ៗដែលពាក់ព័ន្ធដល់
ការប្រែប្រួលដើមទុនសមាសភាពអ្នកចូលហ៊ុននិងធនក្សយនៃក្រុមហ៊ុនមេរបស់ខ្លួននៅបរទេស ។

ក្នុងករណីដែលមានការដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនធានារ៉ាប់រងមេនៅបរទេសដោយអាជ្ញាធរមាន
សមត្ថកិច្ចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការដកហូតអាជ្ញាប័ណ្ណដែលបានចេញឱ្យសាខារបស់
ក្រុមហ៊ុនមេនោះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ភ្លាមដែរ ដើម្បីដាក់ឱ្យធ្វើការជម្រះបញ្ជីបិទ
សាខានោះទៅតាមច្បាប់ ។

ប្រការ ១០~

សេចក្តីសម្រេចដកហូតអាជ្ញាប័ណ្ណជាស្ថាពរពីក្រុមហ៊ុនធានារ៉ាប់រងគ្រប់ប្រភេទ ភ្នាក់ងារធានារ៉ាប់រង
និងជើងសាធានារ៉ាប់រង នឹងនាំទៅដល់ការរំលាយក្រុមហ៊ុននោះតាមផ្លូវច្បាប់ ។

ប្រការ ១១~

បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ១២~

ប្រកាសនេះមានអានុភាពគតិយុត្តិចាបពីថ្ងៃចុះហត្ថលេខា តទៅ ។ 12/2

កន្លែងទទួល

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី
- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ដើម្បីជូនជ្រាប
- ឯកសារ - កាលប្បវត្តិ



ទេសរដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រី ហ៊ុន សែន
គាត ឈន់